

ព័ត៌មានសំខាន់សម្រាប់គ្រួសារទាំងឡាយ ដែលមានមនុស្សពេញវ័យទាំងអស់ជាមនុស្សចាស់ ឬជនពិការ ដែលគ្មានចំណូលដែលរកបាន

លោកអ្នកទទួលសេចក្តីជូនដំណឹងនេះ ដោយសារគ្រប់សមាជិកជាមនុស្សពេញវ័យទាំងអស់ក្នុងគ្រួសារ CalFresh (កាលពីមុនហៅថា បណ្ណាជនិយមប្រកាសអាហារ (food stamps)) របស់លោកអ្នកជាមនុស្សចាស់ ឬទទួលអត្ថប្រយោជន៍ពិការភាព (ជនពិការ)។

ការបញ្ជាក់ឡើងវិញសម្រាប់អត្ថប្រយោជន៍៖

នៅពេលលោកអ្នកដាក់ពាក្យសម្រាប់ CalFresh យើងខ្ញុំ “បញ្ជាក់” សិទ្ធិទទួលបានសម្រាប់រយៈពេលមួយ។ មុនដល់ពេលការបញ្ជាក់របស់លោកអ្នក លោកអ្នកនឹងត្រូវ “បញ្ជាក់ឡើងវិញ” ដើម្បីបន្តទទួលបានអត្ថប្រយោជន៍។

ដើម្បីងាយស្រួលដល់លោកអ្នកក្នុងការបន្តទទួលបានអត្ថប្រយោជន៍ យើងខ្ញុំមិនតម្រូវឲ្យមានកិច្ចសម្ភាសន៍មួយសម្រាប់គ្រួសារ ដែលមានមនុស្សពេញវ័យ ទាំងអស់ជាមនុស្សចាស់ ឬជនពិការ និងមិនមានប្រាក់ចំណូលដែលរកបាន (SSI និងប្រាក់សន្តិសុខសង្គម គឺជាប្រាក់ចំណូលដែលមិនមែនរកបាន)។ គ្រួសាររបស់លោកអ្នកមិនចាំបាច់ធ្វើសម្ភាសន៍ទេ រៀបរយតែលោកអ្នកចង់ធ្វើ ឬនាយកដ្ឋានសុខុមាលភាពនៃខោនធី (County Welfare Department, CWD) កំណត់ថា ចាំបាច់ត្រូវធ្វើសម្ភាសន៍។ លោកអ្នកអាចត្រូវបានបញ្ជាក់រហូតដល់រយៈពេល 24ខែ ប្រសិនបើគ្រួសារលោកអ្នក បំពេញគ្រប់លក្ខខណ្ឌនៃសិទ្ធិទទួលបានដទៃទៀតទាំងអស់។

ជំហានក្នុងការបញ្ជាក់ឡើងវិញ៖

- សូមអានសេចក្តីជូនដំណឹងអំពីការផុតកំណត់នៃការបញ្ជាក់ (Notice of Expiration of Certification) នៅពេលលោកអ្នកទទួលបានឯកសារនេះ។
- ចូរទាក់ទង CWD បើសិនលោកអ្នកចង់ឲ្យគេសម្ភាសន៍។ ការសម្ភាសន៍ជាធម្មតាធ្វើឡើងតាមរយៈទូរស័ព្ទ លើកលែងតែលោកអ្នកចង់ធ្វើដោយផ្ទាល់ ហើយបើសិនជាលោកអ្នកត្រូវការការរៀបចំផ្សេងទៀតដោយសារពិការភាព សូមហៅទូរស័ព្ទមកកាន់ CWD ភ្លាម។
- ចូរបំពេញពាក្យសុំឲ្យបានពេញលេញ ចុះហត្ថលេខា និងចុះកាលបរិច្ឆេទ។ ការទុកសំណួរមិនឆ្លើយ អាចនឹងនាំឲ្យមានការតម្រូវឲ្យធ្វើសម្ភាសន៍។
- លោកអ្នកអាចធ្វើអ្វីម៉ែល ទូរសារ សំបុត្រ ឬដាក់ពាក្យសុំនេះដោយផ្ទាល់ទៅ CWD (ដោយមានភ័ស្តុតាងបញ្ជាក់អំពីការផ្លាស់ប្តូរនានា ចាប់តាំងពីរបាយការណ៍ចុងក្រោយរបស់លោកអ្នក) ដើម្បីឲ្យពាក្យសុំដែលមានបញ្ជាក់ភ័ស្តុតាងនឹងទៅដល់ខោនធី **នៅថ្ងៃទី 1 នៃខែចុងក្រោយនៃរយៈពេលបញ្ជាក់**។ នេះវាមានសារសំខាន់ក្នុងការផ្តល់ពេលវេលាដល់ខោនធីដើម្បីដំណើរការពាក្យស្នើសុំនោះ នៅមុនពេលការបញ្ជាក់របស់លោកអ្នកហួសកាលកំណត់។
- សូមហៅទូរស័ព្ទមកកាន់ខោនធីភ្លាមៗ បើសិនលោកអ្នកត្រូវការជំនួយក្នុងការទទួលបានភ័ស្តុតាងបញ្ជាក់។
- បើសិនលោកអ្នកមានការផ្លាស់ប្តូរណាមួយ ចាប់តាំងពីលោកអ្នកបានរាយការណ៍ចុងក្រោយ សូមធ្វើសំណើចម្លងនៃឯកសារបញ្ជាក់ ឬភ័ស្តុតាងទៅកាន់ខោនធី ជាមួយនឹងសេចក្តីជូនដំណឹងអំពីការឯកភាព ឬការបដិសេធ ជាឧទាហរណ៍៖
 - ចំណាយលើការថែទាំសុខភាព៖ បង្កាន់ដៃចំណាយលើការថែទាំសុខភាព ដូចជា បង្កាន់ដៃជាវិទ្យុសកម្មវេជ្ជបញ្ជា, វ៉ែនតា, សម្ភារៈសម្រាប់ជំងឺទឹកនោមផ្អែម, ចំណាយធ្វើដំណើរទៅនិងមកពីការិយាល័យរបស់គ្រូពេទ្យ ឬមន្ទីរពេទ្យ, ភ័ស្តុតាងដែលបញ្ជាក់ថា អ្នកណាម្នាក់ថែទាំមនុស្សពិការ ។ល។
 - ចំណូលមិនមែនរកបាន៖ លិខិតផ្តល់ជូនអត្ថប្រយោជន៍ ឬបណ្ណបញ្ជីដោយផ្ទាល់នូវប្រាក់ចំណូលមិនមែនរកបាន (ឧទា. SSI និងប្រាក់សន្តិសុខសង្គម) រួមទាំង ចំនួនប្រាក់ចំណូលពីការប្រាក់ និងចំនួនដងឬភាពញឹកញាប់នៃការបង់ប្រាក់។
 - ចំណាយលើទីជម្រក៖ បង្កាន់ដៃថ្លៃឈ្នួលផ្ទះ, ការបង់ថ្លៃឈ្នួលផ្ទះ ឬ ឯកសារបញ្ជាក់អំពីទីជម្រកជាផ្លូវការ ជាមួយនឹងអាសយដ្ឋានពេញលេញ និង ចំណាយលើការប្រើប្រាស់ទឹកភ្លើង។
 - ការថែទាំកុមារ ឬមនុស្សពេញវ័យ៖ បង្កាន់ដៃ ឬវិក្កយបត្រ ដែលបង្ហាញថា លោកអ្នកបានបង់ ឬត្រូវបានទទួលវិក្កយបត្រ សម្រាប់ថ្លៃការថែទាំកុមារ ឬមនុស្សពេញវ័យ។
 - សមាជិកគ្រួសារថ្មី ដែលដាក់ពាក្យសុំអត្ថប្រយោជន៍៖ បើសិនអ្នកណាម្នាក់ដែលមកនៅក្នុងគ្រួសារ ហើយមានបំណងចង់ដាក់ពាក្យសុំអត្ថប្រយោជន៍ សូមធ្វើភ័ស្តុតាងបញ្ជាក់អំពីឋានភាពអន្តោប្រវេសន៍, ប្រាក់ចំណូល, ចំណាយនានា, លេខសន្តិសុខសង្គម ។ល។